

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ
ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស
ត្រូវបានយកជាគោល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា	ទំព័រ
សេចក្តីផ្តើមការណែនាំរបស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប	៥
របាយការណ៍បម្រែបម្រួលមូលធនសង្ខេប	៦
របាយការណ៍លំហូរសាច់ប្រាក់សង្ខេប	៧ - ៨
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៩ - ២៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលរបាយការណ៍ហិរញ្ញវត្ថុសង្ខេបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហៅកាត់ថា (“រ.ទ.ស.ភ”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប របាយការណ៍បម្រែបម្រួលមូលធនសង្ខេប និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបសម្រាប់ត្រីមាស និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមផ្សេងៗ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា”។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល

ស៊ឹម ស៊ីថា
អគ្គនាយក

ស័ក គឹមលាង
អគ្គនាយករងទទួលបន្ទុក
ហិរញ្ញកិច្ច និងផ្សារមូលបត្រ

ឆ៊ុំ សុផា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ជូនចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ របាយការណ៍ហិរញ្ញវត្ថុសង្ខេបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់រយៈពេល៦ខែ និងសេចក្តីសង្ខេបកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមផ្សេងៗ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដោយផ្អែកលើការត្រួតពិនិត្យឡើងរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិកម្ពុជាលើការត្រួតពិនិត្យលេខ ២៤១០ ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុមាន ការចោទសួរឬគ្រឿងដែលពាក់ព័ន្ធផ្ទាល់នឹងព័ត៌មានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលយើងខ្ញុំមិនអាចធ្វើការធានាថាបានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានប្រសិនបើធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះមិនបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់មិនស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា នោះទេ។


ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	១.៤០៩.៨២៥.០៣៥	១.៣៧៤.០៣១.៥៥៤
ទ្រព្យសកម្មអរូបី		១៣.៩៣៧.៧១៦	១៣.៤១១.០១៣
		<u>១.៤២៣.៧៦២.៧៥១</u>	<u>១.៣៨៧.៤៤២.៥៦៧</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		៩១.៥៤៩.២៦៣	១០៣.៧៥៥.៨៦៨
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ		៣៩.៨៤២.៩២៥	១៣.៥៦៤.៨០១
កិច្ចសន្យាទ្រព្យសកម្ម	១០	៣២.៨១៩.៨០៩	១៣.៣២១.០៨៣
ឥណទានផ្តល់ឲ្យបុគ្គលិក		៧.៦៤៣.៦០២	៧.៨២៦.២១៤
វិនិយោគរយៈពេលខ្លី	៥	២៣.៦២៧.៧៥០	១៧.៩០៩.២៦៧
គណនីពន្ធផ្សេងៗត្រូវទទួល		៥.៣១២.០៥២	៥.៣១២.០៥២
សមតុល្យសាច់ប្រាក់ និងធនាគារ		៤៩.៧៦៩.៧០៩	៥៥.២១២.០៧០
		<u>២៥០.៥៦៥.១១០</u>	<u>២១៦.៩០១.៣៥៥</u>
ទ្រព្យសកម្មសរុប		<u><u>១.៦៧៤.៣២៧.៨៦១</u></u>	<u><u>១.៦០៤.៣៤៣.៩២២</u></u>
មូលធន និងបំណុល			
មូលធនរបស់ភាគហ៊ុនិក			
ដើមទុន		៥៤១.២២៧.២៨២	៥៤១.២២៧.២៨២
ទុនបម្រុង	៦	៣៥២.៤៧៣.៥៣៣	៣៣៩.១៨៥.៤៤៤
ចំណេញរក្សាទុក		៤២.៤២៥.១៩០	៣៣.២៩១.៩១៣
		<u>៩៣៦.១២៦.០០៥</u>	<u>៩១៣.៧០៤.៦៣៩</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៧	៤១៤.៤១២.៦៨៣	៣០៣.៩៤៨.១៤៤
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	១៩.៨២៧.០៤៨	២០.៩៩៩.៨៣៨
បំណុលពន្ធពន្យារ		៦១.៤៨០.២១៩	៥៩.៥២៦.៨២៨
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៩	៦៣.១៦៥.៣៨៣	៦៥.៣៩៨.៨៧៩
		<u>៥៥៨.៨៨៥.៣៣៣</u>	<u>៤៤៩.៨៧៣.៦៨៩</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មនិងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៩	១៣៣.០៩២.៩៣៨	១៩៦.៦៦១.៣៣៣
ប្រាក់កម្ចី	៧	៣២.២១២.៥៩៦	៣៣.១៣៦.៦៩៨
កិច្ចសន្យាបំណុល	១០	២.៤៥៥.១៨៤	២.៨៧៦.២៦០
ពន្ធលើប្រាក់ចំណេញត្រូវបង់		១១.៥៥៥.៨០៥	៨.១៣១.៣០៣
		<u>១៧៩.៣១៦.៥២៣</u>	<u>២៤០.៨០៥.៥៩៤</u>
បំណុលសរុប		<u>៧៣៨.២០១.៨៥៦</u>	<u>៦៩០.៦៧៩.២៨៣</u>
មូលធនរបស់ភាគហ៊ុនិក និងបំណុលសរុប		<u>១.៦៧៤.៣២៧.៨៦១</u>	<u>១.៦០៤.៣៤៣.៩២២</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបនេះត្រូវបានរៀបចំឡើងដោយយោងទៅលើការវាយតម្លៃហិរញ្ញវត្ថុសម្រាប់ការិយាល័យវិនិច្ឆ័យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប
សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម			
		សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ ^(១) គិតជាពាន់រៀល	៣ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០១៩ ^(២) គិតជាពាន់រៀល	សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ ^(១) គិតជាពាន់រៀល	៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០១៩ ^(២) គិតជាពាន់រៀល
ចំណូល៖					
ចំណូលពីការលក់		៦៧.១១៧.៤៣១	៥២.៧៩១.៥៥៩	១៣៤.០០៥.២៦៩	១០៤.០៤៨.៧៧៣
កម្រៃពីការសាងសង់		៥.៤៧៤.៣៨២	១.២១២.៩៩៨	៧.១៩២.៨០៤	១.៣៦០.៣៧៥
ចំណេញពីការប្តូរប្រាក់ - សុទ្ធ		១៦៣.៧៤៩	-	-	-
ចំណូលផ្សេងៗ		២.៤៨៩.៥២៨	៣.២៤៩.៧៧២	៩.៧៤០.៥៨៤	៧.១០៤.១២៨
		<u>៧៥.២៤៥.០៩០</u>	<u>៥៧.២៥៤.៣២៩</u>	<u>១៥០.៨៣៨.៦៥៧</u>	<u>១១២.៥១៣.២៧៦</u>
ចំណាយ៖					
ចំណាយរំលស់ទ្រព្យសកម្មរូបី និងទ្រព្យសកម្មអរូបី		(១២.៧៥៩.៣៦១)	(១២.៣៨១.៣៥១)	(២៥.៤០៩.៥៣៥)	(២៤.៦០៨.៨៦៨)
ចំណាយថ្លៃភ្លើង		(៩.១៥២.៨៨៧)	(៧.៨៣៣.១៨៣)	(១៧.៨៩១.៤៥៩)	(១៧.៣៣៦.១៩៨)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយ ពាក់ព័ន្ធផ្សេងៗ		(១៤.៥៣៧.៩០៧)	(១២.៤០៧.៣៣៩)	(២៧.៩៥៥.៣៨៤)	(២៤.១៨៥.២៥២)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(១.៧០៨.៨១៤)	(១.៤៦៣.៣៤៩)	(៣.៩៩៥.៨២២)	(៣.១៥៩.៦៥១)
ចំណាយវត្ថុធាតុដើមសម្រាប់គ្រប់បណ្តាញទៅ តាមគេហដ្ឋាន		(៥១៣.៥១១)	(៦៩៤.៨៤១)	(១.១៨០.៨៤០)	(១.៦៨១.១៧២)
ចំណាយជួសជុល និងថែទាំ		(២.៨១០.១១៥)	(១.៥៨២.២២១)	(៥.២៣៨.៣១៥)	(៣.១៩០.០៩៨)
ចំណាយសេវាសាងសង់		(៣.៧២២.២៧៤)	(៧៥៨.២៤៣)	(៥.២៩១.២៦៧)	(៨៩៦.៧៨៩)
(ឱនភាព)/ការប្រែប្រួលបំរែនឱនភាពលើឥណទាន ផ្តល់ឱ្យបុគ្គលិក		(១៣០.៤៣៧)	៦២៦.០៩៧	(១៨២.៦១២)	២.៣៤៧.៨៦៤
ចំណាយប្រតិបត្តិការផ្សេងៗ		(៣.០៥១.០៥៣)	(២.១៤៧.៩៥៩)	(៤.៣៨៩.២២២)	(៤.១៧៥.៣៧៨)
ខាតពីការប្តូររូបិយប័ណ្ណ - សុទ្ធ		-	(៩០.៤១៦)	(៤៤.៧០០)	(១៧៨.៩៧៧)
		<u>២៦.៨៥៨.៧៣១</u>	<u>១៨.៥២១.៥២៤</u>	<u>៥៨.៣១៩.៥០១</u>	<u>៣៥.៤៤៨.៧៥៧</u>
ចំណេញប្រតិបត្តិការ		១២	៨៣.៧៧០	២.៩២៣.៧៤៤	២.៩៣៧.៤០៨
ចំណូលការប្រាក់	១២	៤១២.២៩៦	៧.៧៧០	៥.៥០៩.៥១៩	៩.០៩២.៨១០
ចំណាយការប្រាក់	១២	(៤.៦៩៤.២១៤)	(៧.២១៦.២០៤)	(៥.៥០៩.៥១៩)	(៩.០៩២.៨១០)
		<u>២២.៥៧៦.៨១៣</u>	<u>១១.៣៨៩.០៩០</u>	<u>៥៥.៧៣៣.៧២៦</u>	<u>២៩.២៩៣.៣៥៥</u>
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		២២.៥៧៦.៨១៣	១១.៣៨៩.០៩០	៥៥.៧៣៣.៧២៦	២៩.២៩៣.៣៥៥
ចំណាយពន្ធលើប្រាក់ចំណេញ	១៣	(៦.៧៥៥.៥៦៤)	(២.១៦០.៦៨៨)	(១៣.៣០៨.៥៣៣)	(១១.៦៣៦.៨៨៨)
		<u>១៥.៨២១.២៤៩</u>	<u>៩.២២៨.៤០៥</u>	<u>៤២.៤២៥.១៩៣</u>	<u>១៧.៦៥៦.៤៦៧</u>
ចំណេញក្នុងការិយបរិច្ឆេទ		-	-	-	-
ចំណូលលម្អិតផ្សេងៗ		-	-	-	-
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		<u>១៥.៨២១.២៤៩</u>	<u>៩.២២៨.៤០៥</u>	<u>៤២.៤២៥.១៩៣</u>	<u>១៧.៦៥៦.៤៦៧</u>
ចំណេញក្នុង១ភាគហ៊ុន(ជាប្រាក់រៀល)របស់ភាគហ៊ុននិក រ.ទ.ស.ភ ក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖					
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន (Basic earnings per share)	១៤	១៨១,៩១	១០៦,១១	៤៨៧,៨០	២០៣,០១
ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)	១៤	១៨១,៩១	១០៦,១១	៤៨៧,៨០	២០៣,០១

កំណត់សម្គាល់៖

- (១) របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប ត្រូវបានរៀបចំឡើងដោយយោងទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

ឡោកទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនសង្ខេប
សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដើមទុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០		៥៤១.២២៧.២៨២	៣៣៩.១៨៥.៤៤៤	៣៣.២៩១.៩១៣	៩១៣.៧០៤.៦៣៩
ចំណេញក្នុងការិយបរិច្ឆេទកំណាង អោយលទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ		-	-	៤២.៤២៥.១៩៣	៤២.៤២៥.១៩៣
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ		-	១៣.២៨៨.០៨៩	(១៣.២៨៨.០៨៩)	-
		-	-	(២០.០០៣.៨២៧)	(២០.០០៣.៨២៧)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១៣.២៨៨.០៨៩	(៣៣.២៩១.៩១៦)	(២០.០០៣.៨២៧)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០^(១)		៥៤១.២២៧.២៨២	៣៥២.៤៧៣.៥៣៣	៤២.៤២៥.១៩០	៩៣៦.១២៦.០០៥
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩		៥៤១.២២៧.២៨២	២៨៤.៥០៣.៦៣៦	៧៣.៦០៧.១៦៨	៨៩៩.៣៣៨.០៨៦
ចំណេញក្នុងការិយបរិច្ឆេទកំណាង អោយលទ្ធផលលម្អិតសរុបក្នុង ការិយបរិច្ឆេទ		-	-	១៧.៦៥៦.៤៦៧	១៧.៦៥៦.៤៦៧
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	៦	-	៥៤.៦៨១.៨០៨	(៥៤.៦៨១.៨០៨)	-
		-	-	(១៨.៩២៥.៣៦០)	(១៨.៩២៥.៣៦០)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	៥៤.៦៨១.៨០៨	(៧៣.៦០៧.១៦៨)	(១៨.៩២៥.៣៦០)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩^(២)		៥៤១.២២៧.២៨២	៣៣៩.១៨៥.៤៤៤	១៧.៦៥៦.៤៦៧	៨៩៨.០៦៩.១៩៣

កំណត់សម្គាល់៖

- (១) របាយការណ៍បម្រែបម្រួលមូលធនសង្ខេប ត្រូវបានរៀបចំឡើងដោយយោងទៅលើលិខិតបញ្ជាក់សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប
សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ ^(១) គិតជាពាន់រៀល	៣០ មិថុនា ២០១៩ ^(២) គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		៥៥.៧៣៣.៧២៦	២៩.២៩៣.៣៥៥
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មអរូបី		១.២៥៤.៦១៧	១.០២៤.៤៦៧
រំលស់ជំនួយពន្យារពីរឆ្នាំកិច្ចាល និងជំនួយផ្សេងៗ	៨	(១.១៣២.៧៩០)	(១.១៧៩.៩៨៦)
រំលស់ទ្រព្យសកម្មរូបី	៤	២៤.១៥៤.៩១៨	២៣.៥៨៤.៤០១
ចំណូលការប្រាក់	១២	(២.៩២៣.៧៤៤)	(២.៩៣៧.៤០៨)
ចំណាយការប្រាក់	១២	៥.៥០៩.៥១៩	៩.០៩២.៨១០
ឱនភាព/(ការប្រែក្រលប់នៃឱនភាព)លើឥណទានផ្តល់ឱ្យ បុគ្គលិក		១៨២.៦១២	(២.៣៤៧.៨៦៤)
ការជម្រះបញ្ជីចេញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		១.៣៨៩.៥៦៧	៤២៤.២០១
		<hr/>	<hr/>
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		៨៤.១៦៨.៤២៥	៥៦.៩៥៣.៩៧៦
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		១២.២០៦.៦០៦	(១១.៦២០.៣៦៩)
គណនីពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(២៦.៥៤៩.៦១៦)	(៣.៣៣៤.៣៦៣)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		(១០១.២៩៣.២០៨)	(២៨.៤២១)
កិច្ចសន្យាទ្រព្យសកម្ម		(១៩.៤៤៨.៧២៦)	(៩.៨៧៧.៩៧៤)
កិច្ចសន្យាបំណុល		២.៤៥៥.១៨៤	៣.៣២៧.១៦៩
ប្រាក់កក់របស់អតិថិជន		២.៣៥១.១២១	៣.៣០៣.៥៧៨
		<hr/>	<hr/>
សាច់ប្រាក់បាន(ប្រើក្នុង)/បានមកពីប្រតិបត្តិការ		(៤៦.១៦០.២១៤)	៣៨.៧២៣.៥៩៦
ចំណូលពន្ធបង់		(៧.៩៣០.៦៤០)	(៧.១២៦.៩៤៤)
		<hr/>	<hr/>
សាច់ប្រាក់សុទ្ធ(ប្រើក្នុង)/បានមកពីសកម្មភាពប្រតិបត្តិការ		(៥៤.០៩០.៨៥៤)	៣១.៥៩៦.៦៥២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប
សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ ^(១) គិតជាពាន់រៀល	៣០ មិថុនា ២០១៩ ^(២) គិតជាពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	(៤៤.០៩៨.៩០៦)	(៤៣.២៧២.៥៤៥)
ការទិញទ្រព្យសម្បត្តិអរូបី		(២៣០.១៦៧)	(១០១.៧៣៣)
មូលធនការប្រាក់លើទ្រព្យសម្បត្តិដែលមានលក្ខណៈគ្រប់គ្រាន់		(១.៦៤៥.៣១៧)	(១.៣១៧.៣១១)
ទឹកប្រាក់សំណងពីឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់		-	៧៤.៦៧១
(ការដាក់ទុនវិនិយោគរយៈពេលខ្លី/ចំណូលពីការជម្រះបញ្ជីពី ការវិនិយោគរយៈពេលខ្លី		(៥.៧១៨.៤៨៣)	៩.២៨២.៧៨៩
ការប្រាក់បានទទួល		៧៨២.៩៦៣	១.១១២.៨៤២
		<u>(៥០.៩០៩.៩១០)</u>	<u>(៣៤.២២១.២៨៧)</u>
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		(៦.៨៨៤.៧៨៧)	(២.៨៣៨.៨០៤)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១២៣.៩៨៣.១២៤	២៧.៧៣៤.៦៦៩
ការប្រាក់បានបង់		(១.៨៤៩.៨៨៩)	(៣.៨៥០.៣៩៦)
ការបង់សងប្រាក់កម្ចី		(១៥.៦៩០.០៤៥)	(១៩.១១៦.០៨៤)
		<u>៩៩.៥៥៨.៤០៣</u>	<u>១.៩២៩.៣៨៥</u>
តំហាយសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(៥.៤៤២.៣៦១)	(៦៩៥.២៥០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		<u>៥៥.២១២.០៧០</u>	<u>១៣.៣៥៣.៧៥៨</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		<u>៤៩.៧៦៧.៧០៩</u>	<u>១២.៦៥៨.៥០៨</u>

កំណត់សម្គាល់៖
(១) របាយការណ៍លំហូរសាច់ប្រាក់សង្ខេប គួររកអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
(២) គួរលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

១. ព័ត៌មានអំពីក្រុមហ៊ុន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថា ជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ E/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌជួនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រាក់រៀលដែល រ.ទ.ស.ភ កំពុង ប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធ ចែកចាយទឹកស្អាត និងអនាម័យ
- ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅ នឹងតម្រូវការប្រើប្រាស់
- ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យតាមការ សម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
- ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយ ផលប្រយោជន៍សង្គម

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នមិនត្រូវបានធ្វើសវនកម្ម ហើយត្រូវបានរៀបចំឡើងដោយ អនុលោម ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ គួរតែត្រូវបានអានផ្តុំផ្សំ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងកំណត់សម្គាល់មួយចំនួនដែលអមជាមួយ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

កំណត់សម្គាល់មួយចំនួន ត្រូវបានជ្រើសរើសដាក់ភ្ជាប់មកជាមួយដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ សម្រាប់ការវិភាគយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់រ.ទ.ស.ក ចាប់តាំងពីត្រីមាសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

គោលការណ៍គណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្តនៅក្នុង ការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុត្រីមាសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លើកលែងតែការអនុវត្តនៃវិសោធនកម្មខាងក្រោម៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក	១ មករា ២០២០
វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ និយមន័យនៃអាជីវកម្ម	១ មករា ២០២០
វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ និយមន័យនៃភាពជាសារវន្ត	១ មករា ២០២០
វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.គ.អ.ក ៣៩ និង ស.រ.ហ.អ.ក ៧ កំណែទម្រង់អត្រាការប្រាក់	១ មករា ២០២០
វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ កូរ៉ែដ-១៩ ទាក់ទងនឹងការជួលសម្បទាន	១ មិថុនា ២០២០ (អនុវត្តជំហូរ)

វិសោធនកម្មលើ សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក

រួមជាមួយក្របខ័ណ្ឌនៃទស្សនៈដែលបានកែសម្រួលនេះ IASB បានធ្វើវិសោធនកម្មសេចក្តីយោងទៅក្របខ័ណ្ឌគោលគំនិតក្នុងស្តង់ដារ ស.រ.ហ.អ.ក ដែលរួមមានការកែប្រែច្បាប់ ស.រ.ហ.អ.ក ២ ស.រ.ហ.អ.ក ៦ ស.រ.ហ.អ.ក ១៤ ស.គ.អ.ក ១ ស.គ.អ.ក ៨ ស.គ.អ.ក ៣៤ ស.គ.អ.ក ៣៧ ស.គ.អ.ក ៣៨ IC ការបកស្រាយលេខ ១២ ១៩ ២០ និង ២២ ក៏មានគណៈកម្មាធិការការបកប្រែស្តង់ដារ -៣២។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ និយមន័យនៃអាជីវកម្ម

វិសោធនកម្មនេះបានផ្លាស់ប្តូរនិយមន័យនៃអាជីវកម្ម ដើម្បីជួយក្រុមហ៊ុនកំណត់ថាតើការទិញដែលបានធ្វើគឺជាអាជីវកម្ម ឬក្រុមទ្រព្យសកម្ម។

និយមន័យថ្មីនៃអាជីវកម្ម គឺជាសកម្មភាពរួមគ្នា និងទ្រព្យសកម្មដែលមានសមត្ថភាពរៀបចំ និងគ្រប់គ្រងសម្រាប់គោលបំណងផ្តល់ទំនិញ ឬសេវាកម្មដល់អតិថិជន បង្កើតប្រាក់ចំណូលវិនិយោគ (ដូចជាភាគលាភ ឬការប្រាក់) ឬបង្កើតប្រាក់ចំណូលផ្សេងទៀតពីសកម្មភាពធម្មតា។

នេះបញ្ជាក់ថាលទ្ធផលនៃអាជីវកម្ម គឺផ្តល់ទំនិញនិងសេវាកម្មដល់អតិថិជន។ វាជួយពីនិយមន័យមុនដែលផ្តោតលើអត្ថប្រយោជន៍សេដ្ឋកិច្ចដល់វិនិយោគិន និងអ្នកដទៃ។

វិសោធនកម្មនេះក៏បញ្ជាក់ដែរថា ដើម្បីចាត់ទុកថាជាអាជីវកម្ម ការទិញត្រូវតែរួមបញ្ចូល លទ្ធផល និងដំណើរការសំខាន់ ដែលរួមបញ្ចូលគ្នាយ៉ាងសំខាន់ក្នុងការបង្កើតលទ្ធផល។ វិសោធនកម្ម រួមមានក្របខ័ណ្ឌដើម្បីជួយនៅពេលវាយតម្លៃនៅពេលដែលមានការបញ្ចូល និងដំណើរការសំខាន់ៗ ដែលរួមមានសម្រាប់ក្រុមហ៊ុនដំណាក់កាលដំបូងដែលមិនទាន់បានបង្កើតលទ្ធផលនៅឡើយ។

លើសពីនេះទៀតវិសោធនកម្មបានណែនាំ "Concentration test" ដើម្បីសំរេចចិត្តអនុញ្ញាតឱ្យមានការវាយតម្លៃសាមញ្ញមួយចំនួនសំណុំសកម្មភាព និងទ្រព្យសកម្មដែលទទួលបានគឺជាអាជីវកម្មយ៉ាងណា។ ការធ្វើតេស្តនេះអាចត្រូវបានអនុវត្តដោយនៅលើប្រតិបត្តិការដោយមូលដ្ឋានប្រតិបត្តិការ។ ប្រតិបត្តិការមួយនឹងចាត់ទុកថាជាការទិញទ្រព្យសកម្មមួយ (ពោលគឺមិនមែនអាជីវកម្មមួយ) ប្រសិនបើតម្លៃទ្រព្យសកម្មសរុបដែលទទួលបានទាំងអស់ត្រូវបានប្រមូលផ្តុំក្នុងទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណ ឬក្រុមដែលមានទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណបាន។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ និយមន័យនៃភាពជាសារវន្ត

វិសោធនកម្មត្រូវបានបញ្ជាក់នៅក្នុងនិយមន័យនៃភាពជាសារវន្ត នៅក្នុងបរិបទដែល ស.វ.ហ.អ.ក បានអនុវត្ត។ គំនិតដែលភាពជាសារវន្ត និងមិនមែនជាសារវន្ត គឺមានសារៈសំខាន់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម ស.វ.ហ.អ.ក ការផ្លាស់ប្តូរនិយមន័យអាចជះឥទ្ធិពលជាមូលដ្ឋានទៅ អ្នករៀបចំក្នុងការវិនិច្ឆ័យក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

និយមន័យថ្មីនៃភាពជាសារវន្ត គឺជាព័ត៌មានដែលមានភាពជាសារវន្ត ប្រសិនបើមានការលុបចោល មានកំហុសឆ្គង ឬលាក់បាំង ដែលអាចរំពឹងទុកថានឹងមានឥទ្ធិពលលើការសម្រេចចិត្ត ដែលអ្នកប្រើប្រាស់ចម្បងនៃគោលបំណងទូទៅរបស់របាយការណ៍ហិរញ្ញវត្ថុ ផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនោះ ដែលផ្តល់ព័ត៌មានហិរញ្ញវត្ថុអំពីរបាយការណ៍ជាក់លាក់របស់អង្គការ។

វិសោធនកម្មលើ ស.វ.ហ.អ.ក ៩ ស.គ.អ.ក ៣៩ និង ស.វ.ហ.អ.ក ៧ កំណែទម្រង់អត្រាការប្រាក់

វិសោធនកម្មនេះនឹងប៉ះពាល់ដល់ស្ថាប័នណាដែលអនុវត្តនូវគណនីការពារហានិភ័យនៃស.វ.ហ.អ.ក ៩ ឬស.គ.អ.ក ៣៩ ទៅលើទំនាក់ទំនងនៃការពារហានិភ័យដែលប៉ះពាល់ដោយផ្ទាល់ ដោយសារកំណែទម្រង់អត្រាការប្រាក់។

យោងទៅតាមវិសោធនកម្មនេះ ស្ថាប័នអាចអនុវត្តតម្រូវការនៃគណនីការពារហានិភ័យដោយសន្មតថាកំណែទម្រង់អត្រាការប្រាក់មិនធ្វើឲ្យមានការប្រែប្រួលខ្លាំងបណ្តាលមកពីកំណែទម្រង់នេះ។

ការផ្លាស់ប្តូរនេះនឹងអនុវត្ត ទៅលើទំនាក់ទំនងនៃការពារហានិភ័យទាំងឡាយណា ដែលមានផលប៉ះពាល់ដោយផ្ទាល់ពីកំណែទម្រង់អត្រាការប្រាក់នេះ។

វិសោធនកម្មលើ ស.វ.ហ.អ.ក ១៦ កូរ៉េដ-១៩ ទាក់ទងនឹងការជួលសម្បទាន

ស.វ.ហ.អ.ក ៩ ១៦ ត្រូវបានធ្វើវិសោធនកម្មដូចជា៖

- (ក) ផ្តល់ជូនភតិកៈនូវការលើកលែងពីតម្រូវការដើម្បីកំណត់ថាតើកូរ៉េដ-១៩ ទាក់ទងនឹងការជួលសម្បទាន គឺជាការកែប្រែភតិសន្យាឬទេ និង
- (ខ) ត្រូវការឱ្យភតិកៈដែលអនុវត្តនូវការលើកលែងចំពោះគណនេយ្យសម្រាប់កូរ៉េដ-១៩ ទាក់ទងនឹងការជួលសម្បទានឱ្យដូចជាមិនបានជួលការកែប្រែភតិសន្យា។

ការអនុវត្តជាក់ស្តែង អនុវត្តតែចំពោះការជួលសម្បទានដែលជាផលប៉ះពាល់ផ្ទាល់នៃការរាតត្បាតនៃជម្ងឺឆ្លង កូរ៉េដ-១៩ និងលុះត្រាតែមានលក្ខខណ្ឌដូចខាងក្រោមត្រូវបានបំពេញ៖

- (ក) ការផ្លាស់ប្តូរនៃការទូទាត់ថ្លៃជួល អាចធ្វើឱ្យមានការកែប្រែនូវតម្លៃតបស្នងសម្រាប់ភតិសន្យាដែលមានចំនួនច្រើនដូចគ្នា ឬតិចជាង ដែលធ្វើឱ្យតម្លៃតបស្នងសម្រាប់ភតិសន្យាមានការផ្លាស់ប្តូរមុនពេលក្លាយ។
- (ខ) ការកាត់បន្ថយណាមួយនៃការទូទាត់ភតិសន្យា អាចជះឥទ្ធិពលតែការទូទាត់ដែលមានកាលកំណត់សងដូចដើម ឬមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និង
- (គ) មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះលក្ខខណ្ឌផ្សេងទៀតនៃភតិសន្យាទេ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ខាងក្រោមនេះគឺជាស្តង់ដារគណនេយ្យ និងវិសោធនកម្ម ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ភ ពុំទាន់បានអនុវត្ត៖

	ថ្ងៃចូលជាធរមាន
ស ក.អ.ហ.រ.១៧ កិច្ចសន្យាធានារ៉ាប់រង	១ មករា ២០២១
វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃចំណូលរយៈពេលខ្លី ឬចំណូលរយៈពេលវែង	១ មករា ២០២២
ការកែលម្អប្រព័ន្ធលើស្តង់ដារ ស.រ.ហ.អ.ក ២០១៨ - ២០២០	១ មករា ២០២២
វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ ឯកសារយោងទៅនឹងក្របខណ្ឌគណនេយ្យ	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ - ចំណូលពីការលក់មុន នឹងមានបំណងក្នុងការប្រើប្រាស់	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ៣៧ កិច្ចសន្យាសុគតស្នាញ - ចំណាយនៃការបំពេញកិច្ចសន្យា	១ មករា ២០២២
វិសោធនកម្មលើ ស ក.អ.ហ.រ.១០ និង ស ក.អ.ត.២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាង សហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន	ពន្យា

រ.ទ.ស.ភ កំពុងវិភាគលើផលប៉ះពាល់ក្នុងការអនុវត្តស្តង់ដារគណនេយ្យ និងវិសោធនកម្មទាំងនេះ ដោយហេតុថាក្រុមប្រឹក្សាភិបាលពុំទាន់មានជំហរ ដើម្បីសន្និដ្ឋានលើផលប៉ះពាល់ដែលមានសក្តានុពលលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នៅឡើយទេ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ និងវិសោធនកម្ម មានដូចខាងក្រោម៖
ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង

ស.រ.ហ.អ.ក ១៧ ត្រូវបានជំនួសឱ្យ ស.រ.ហ.អ.ក ៤ និងតម្រូវឱ្យវាស់វែងតាមតម្លៃបច្ចុប្បន្ន ដែលការប៉ាន់ស្មានត្រូវបានវាស់វែងឡើងវិញនៃពេលវេលាការណែនាំមួយៗ។

- កិច្ចសន្យាត្រូវបានវាស់វែងដោយប្រើ៖
- អប្បហាននៃប្រូបាប៊ីលីតេលំហូរសាច់ប្រាក់
 - និយ័តកម្មហានិភ័យជាក់លាក់ និង
 - ចំណេញនៃសេវាកិច្ចសន្យា ("CSM") ដែលតំណាងឱ្យកិច្ចសន្យានៃប្រាក់ចំណេញដែលមិនទាន់បានទទួលស្គាល់ ដែលត្រូវបានគេទទួលស្គាល់ថាជាប្រាក់ចំណូលក្នុងកំឡុងពេលនៃការធានារ៉ាប់រង។
- ស្តង់ដារអនុញ្ញាតឱ្យមានជម្រើសរវាងការទទួលស្គាល់ ការផ្លាស់ប្តូរតាមអត្រាអប្បហាននៅក្នុងរបាយការណ៍ចំណូល ឬទទួលស្គាល់ដោយផ្ទាល់នៅក្នុងប្រាក់ចំណូលផ្សេងៗទៀត។ ជម្រើសនេះ គឺទំនងជាឆ្លុះបញ្ចាំងពីរបៀបដែលក្រុមហ៊ុនធានារ៉ាប់រងបកស្រាយពី ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនក្រោម ស.រ.ហ.អ.ក ៩។

ជម្រើសម្យ៉ាងទៀត គឺវិធីសាស្ត្របែងចែកបុព្វលាភ ត្រូវបានអនុញ្ញាតសម្រាប់ចំណូលសម្រាប់ការធានារ៉ាប់រងដែលនៅសល់សម្រាប់កិច្ចសន្យារយៈពេលខ្លីដែលត្រូវបានបង្ហាញលើការធានារ៉ាប់រងមិនមានជីវិត។

ការផ្លាស់ប្តូរនៃការវាស់ស្ទង់ទូទៅដែលគេហៅថា សម្រាប់កិច្ចសន្យាមួយចំនួន "វិធីសាស្ត្រតម្លៃអចេរ" ដែលបានបង្ហាញលើការធានារ៉ាប់រងមានជីវិត ដែលអ្នកធ្វើគោលនយោបាយ ចែករំលែកជាការទទួលបានមកវិញនូវតម្លៃមូលដ្ឋាន។ នៅពេលអនុវត្តវិធីកំណត់តម្លៃនៃកិច្ចសន្យាសេវា។ ជាលទ្ធផលក្រុមហ៊ុនធានារ៉ាប់រងដែល ប្រើប្រាស់វិធីសាស្ត្រនេះទំនងជាមិនសូវប្រែប្រួលខ្លាំងជាងវិធីសាស្ត្រទូទៅទេ។

ច្បាប់ថ្មីនេះ នឹងប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុ និងស្ថិតិលទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុនទាំងអស់ដែលបានចេញកិច្ចសន្យាធានារ៉ាប់រង ឬកិច្ចសន្យាវិនិយោគដែលមានលក្ខណៈពិសេសនៃការចូលរួម។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង

ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖

- បញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែងមិនមែនផ្អែកលើសិទ្ធិដែលមាននៅ ចុងការិយបរិច្ឆេទនៃរបាយការណ៍
- បញ្ជាក់ថាការចាត់ថ្នាក់មិនត្រូវបានប៉ះពាល់ដោយភាពជឿជាក់ថា អង្គភាពមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការពន្យារពេលនៃការទទួលខុសត្រូវ
- ពន្យល់ថាមានសិទ្ធិប្រសិនបើកិច្ចសន្យាត្រូវបានអនុវត្តនៅចុងការិយបរិច្ឆេទនៃរបាយការណ៍
- ណែនាំឱ្យបានស្គាល់និយមន័យនៃ “ការទូទាត់” ដើម្បីធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅ សមភាគីនៃសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសម្បត្តិ ឬសេវាកម្មផ្សេងៗ។

ការកែលម្អប្រចាំឆ្នាំលើស្តង់ដារ ស.វ.ហ.អ.ក ២០១៤ - ២០២០

ការកែលម្អប្រចាំឆ្នាំលើស្តង់ដារកែតម្រូវដូចខាងក្រោម៖

- ស.វ.ហ.អ.ក ១ ការអនុម័តប្រើលើកដំបូងតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដើម្បី អនុញ្ញាតឱ្យក្រុមហ៊ុនបុគ្គលិកដែលអនុវត្តថាខណ្ឌ យ១៦ (ក) នៃស.វ.ហ.អ.ក ១ ដើម្បីវាស់វែងភាពខុស គ្នាពីការបកប្រែបុគ្គលិក ដោយប្រើចំនួនទឹកប្រាក់ដែលបានរាយការណ៍ដោយក្រុមហ៊ុនមេ ផ្អែកលើ កាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅជា ស.វ.ហ.អ.ក របស់ក្រុមហ៊ុនមេ។
- ស.វ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ បញ្ជាក់ពីថ្លៃឈ្នួលដែលបានរាប់បញ្ចូលក្នុង “១០ ភាគរយ” នៃការធ្វើ តេស្តក្នុងកថាខណ្ឌ ខ.៣.៣.៦ នៃ ស.វ.ហ.អ.ក ៩ ដើម្បីវាយតម្លៃថាតើតួរតែមិនទទួលបានស្គាល់បំណុល ហិរញ្ញវត្ថុ បកស្រាយថាមានតែថ្លៃឈ្នួលដែលបានបង់ ឬទទួលបានស្គាល់រវាងអង្គភាព (អ្នកខ្ចី) និងអ្នកឱ្យខ្ចី រួមបញ្ចូលទាំងឈ្នួលដែលបានបង់ឬទទួលបានក្នុងនាមបានដោយអង្គភាព ឬអ្នកឱ្យខ្ចីត្រូវបានរាប់បញ្ចូល។
- ស.វ.ហ.អ.ក ១៦ ភតិសន្យា ធ្វើវិសោធនកម្មឧទាហរណ៍ទី ១៣ ដើម្បីលុបឧទាហរណ៍នៃការការសងត្រឡប់ នៃការកែលំអអគារដោយភតិបតី ដើម្បីដោះស្រាយការភ័ន្តច្រឡំដែលអាចកើតមានទាក់ទងទៅនឹង ប្រព្រឹត្តិកម្មនៃប្រាក់លើកទឹកចិត្តភតិសន្យា ដែលអាចកើតឡើងដោយសារតែការប្រាក់លើកទឹកចិត្តភតិសន្យា ត្រូវបានបង្ហាញនៅក្នុងឧទាហរណ៍នោះ និង
- ស.គ.អ.ក ៤១ ភស្តុតាង ដើម្បីដកចេញនូវតម្រូវការក្នុងការមិនរាប់បញ្ចូលលំហូរសាច់ប្រាក់ពន្ធ នៅពេលវាយ តម្លៃសមរម្យនៃទ្រព្យសកម្មជីវសាស្ត្រដោយប្រើបច្ចេកទេសនៃការគណនាតម្លៃបច្ចុប្បន្ន។

វិសោធនកម្មលើ ស.វ.ហ.អ.ក ៣ ឯកសារយោងទៅនឹងក្របខណ្ឌគណនេយ្យ

ការធ្វើវិសោធនកម្មត្រូវបានធ្វើឡើងចំពោះស្តង់ដារគណនេយ្យផ្សេងៗដើម្បីឆ្លុះបញ្ចាំងពីបញ្ហានៃ ក្របខណ្ឌ គណនេយ្យសម្រាប់របាយការណ៍ហិរញ្ញវត្ថុ និងត្រូវបានអនុវត្តចំពោះអង្គភាពដែលរកប្រាក់ចំណេញដែលមានភាព ទទួលខុសត្រូវចំពោះសង្គម និងត្រូវបានតម្រូវដោយច្បាប់ដើម្បីអនុលោមតាម ស.វ.ហ.អ.ក និងអង្គភាពសម្រាប់ ផលចំណេញផ្សេងទៀតដែលជ្រើសរើសអនុវត្ត ក្របខណ្ឌគណនេយ្យសម្រាប់រយៈពេលវាយការណ៍ប្រចាំឆ្នាំចាប់ ផ្តើមនៅ ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

វិសោធនកម្មលើ ស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ - ចំណូលពីការលក់មុននឹងមានបំណងក្នុងការប្រើប្រាស់

ការធ្វើវិសោធនកម្មលើស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ហាមឃាត់ការដកថ្លៃដើមនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ដែលចំណូលពីការលក់របស់របរដែលបានផលិតខណៈពេលដែលនាំយកទ្រព្យសម្បត្តិនោះទៅទីកាំង និងលក់ខ្លួនឯងចាំបាច់ដើម្បីឱ្យមានប្រតិបត្តិការតាមការគ្រោងទុកដោយអ្នកគ្រប់គ្រង។ ផ្ទុយទៅវិញចំណូលពីការលក់របស់របរទាំងនោះ និងថ្លៃដើមនៃការផលិតរបស់របរទាំងនោះត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។

វិសោធនកម្មលើ ស.គ.អ.ក. ៣៧ កិច្ចសន្យាសុគតស្នាញ - ចំណាយនៃការបំពេញកិច្ចសន្យា

ការធ្វើវិសោធនកម្មលើ ស.គ.អ.ក. ៣៧ សំវិធានធន បំណុលយថាហេតុ និងទ្រព្យសកម្មយថាហេតុ ដើម្បីបញ្ជាក់ថា “ចំណាយបំពេញ” កិច្ចសន្យាមួយមាន “ថ្លៃដើមដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យា”។ ថ្លៃដើមដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យា អាចជាថ្លៃដើមបន្ថែមនៃការបំពេញកិច្ចសន្យានោះ (ឧទាហរណ៍ កម្លាំងពលកម្ម និងសម្ភារៈ) ឬការបែងចែកថ្លៃដើមផ្សេងៗដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យាដែលបានបំពេញ (ឧទាហរណ៍ ការបែងចែកថ្លៃរំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងឧបករណ៍ប្រើប្រាស់ក្នុងការបំពេញកិច្ចសន្យា) ។

វិសោធនកម្មលើ ស.គ.អ.ហ.វ. ១០ និង ស.គ.អ.គ. ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់នៅពេលដែលអង្គការលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្មចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ ដែលមិន ឬរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិនដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	១.៨២៧.៥៧៩.៤៩៨	១.៦២១.៧២០.៣៤០
ការទិញបន្ថែម	៦២.៨៨៩.១១៩	២០៧.៦៦៥.៦៣៤
ការផ្ទេរទៅទ្រព្យអរូបី	(១.៥៥១.១៥៣)	(១.០៧៧.៨១៦)
ការដោះចេញពីបញ្ជី	(១.៣៨៩.៥៦៧)	(៧២៨.៦៦០)
	<u>១.៨៨៧.៥២៧.៨៩៧</u>	<u>១.៨២៧.៥៧៩.៤៩៨</u>
រំលស់បង្គរ		
សមតុល្យដើមគ្រា/ឆ្នាំ	(៤៥៣.៥៤៧.៩៤៤)	(៤០៦.០៤០.៥១៦)
រំលស់ក្នុងគ្រា/ឆ្នាំ	(២៤.១៥៤.៩១៨)	(៤៧.៥០៧.៤២៨)
	<u>(៤៧៧.៧០២.៨៦២)</u>	<u>(៤៥៣.៥៤៧.៩៤៤)</u>
តម្លៃពិតគណនេយ្យ		
សមតុល្យចុងគ្រា/ឆ្នាំ	<u>១.៤០៩.៨២៥.០៣៥</u>	<u>១.៣៧៤.០៣១.៥៥៤</u>

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២០ គិតជាពាន់រៀល	៣០ មិថុនា ២០១៩ គិតជាពាន់រៀល
ការទិញបន្ថែម	៦២.៨៨៩.១១៩	៤៨.៨៣៤.២០៣
កំណើនគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	(១៧.១៤៤.៨៩៦)	(៤.២៤៤.៣៤៧)
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(១.៦៤៥.៣១៧)	(១.៣១៧.៣១១)
	<u>៤៤.០៩៨.៩០៦</u>	<u>៤៣.២៧២.៥៤៥</u>

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល៤ខែ ទៅ ១២ខែ ហើយទទួលបានការប្រាក់ពី ៣,៥០% ទៅ ៤,០០% (២០១៩៖ ៤,០០%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីរួមមាន ប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ២៣,៦ពាន់លានរៀល (២០១៩៖ ១៧,៩ពាន់លានរៀល)។

៦. ទុនបម្រុង

	ដើមទុន បម្រុង គិតជាពាន់រៀល	ទុនបម្រុង តាមច្បាប់ គិតជាពាន់រៀល	ទុនបម្រុង ទូទៅ គិតជាពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	១.៦៤៨.៤៣៥	២៦.០៣៥.៧៨៩	២៦.០៣៥.៧៨៩	២៨៥.៤៦៥.៤៣១	៣៣៩.១៨៥.៤៤៤
ផ្ទេរពីចំណេញរក្សា ទុក	-	១.៦៦៤.៥៩៦	១.៦៦៤.៥៩៦	៩.៩៥៨.៨៩៧	១៣.២៨៨.០៨៩
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>២៧.៧០០.៣៨៥</u>	<u>២៧.៧០០.៣៨៥</u>	<u>២៩៥.៤២៤.៣២៨</u>	<u>៣៥២.៤៧៣.៥៣៣</u>
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	១.៦៤៨.៤៣៥	២២.៣៥៥.៤៣៣	២២.៣៥៥.៤៣៣	២៣៨.១៤៤.៣៣៥	២៨៤.៥០៣.៦៣៦
ផ្ទេរពីចំណេញរក្សា ទុក	-	៣.៦៨០.៣៥៦	៣.៦៨០.៣៥៦	៤៧.៣២១.០៩៦	៥៤.៦៦១.៨០៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>២៦.០៣៥.៧៨៩</u>	<u>២៦.០៣៥.៧៨៩</u>	<u>២៨៥.៤៦៥.៤៣១</u>	<u>៣៣៩.១៨៥.៤៤៤</u>

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងចំនួន ១៣.២ លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។

៧. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១០៧៥ ០៣ S	-	៤.៥៨២.៦០៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (“JICA”)	៤៩.៣២៥.៩៦៩	៤៩.៤២៥.០៧៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	៣៧.០៦០.៧១៧	៣៨.២៤២.៥០០
AFD - ឥណទានលេខ ១១២១ ០១ F	៧៣.៩៤៣.៩៩០	៨២.៥១២.៤៩៩
AFD - ឥណទានលេខ ១១៧៤ ០១ P	១៣៩.៣៣០.៣៨៤	១២៩.១៨៥.៤៦២
AFD - ឥណទានលេខ ១១៧៦ ០១ S	៥១.០៥៩.៤០៧	-
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៦៣.៦៩២.២១៦	-
	<u>៤១៤.៤១២.៦៨៣</u>	<u>៣០៣.៩៤៨.១៤៤</u>
ប្រាក់កម្ចីរយៈពេលខ្លី		
AFD - ឥណទានលេខ ១០៧៥ ០៣ S	៩.២៤៦.៩០៣	៩.១៧៥.៦២៦
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	១.៨៥៤.៩៤៣	១.៨២៧.៦៤៦
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ADB	២.៤៧៥.៤០២	២.៤៨៥.០៣៨
AFD - ឥណទានលេខ ១១២១ ០១ F	១៨.៥៥៤.៦៧៨	១៨.៤១១.០៤៧
AFD - ឥណទានលេខ ១១៧៤ ០១ P	-	១.២៣៧.៣៤១
AFD - ឥណទានលេខ ១១៧៦ ០១ S	៥៧.៤៤២	-
EIB	២៣.២២៨	-
	<u>៣២.២១២.៥៩៦</u>	<u>៣៣.១៣៦.៦៩៨</u>
	<u>៤៤៦.៦២៥.២៧៩</u>	<u>៣៣៧.០៨៤.៨៤២</u>
កាលបរិច្ឆេទដុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖		
	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ប្រាក់កម្ចីរយៈពេលខ្លី		
- ដុតកំណត់ក្នុងរយៈពេល ១ឆ្នាំ	<u>៣២.២១២.៥៩៦</u>	<u>៣៣.១៣៦.៦៩៨</u>
ប្រាក់កម្ចីរយៈពេលវែង		
- ដុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	២២.៥៦៣.៩៣៤	២៦.៩៧០.៦៥៥
- ដុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	៦០.៩៩៦.៤៩២	៦៧.១៦៤.១៥៥
- ដុតកំណត់លើសពីរយៈពេល ៥ឆ្នាំ	៣៣០.៨៥២.២៥៧	២០៩.៨១៣.៣៣៤
	<u>៤១៤.៤១២.៦៨៣</u>	<u>៣០៣.៩៤៨.១៤៤</u>
	<u>៤៤៦.៦២៥.២៧៩</u>	<u>៣៣៧.០៨៤.៨៤២</u>

៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីរដ្ឋាភិបាល គិតជាពាន់រៀល	ជំនួយពី JICA គិតជាពាន់រៀល	ជំនួយផ្សេងៗ គិតជាពាន់រៀល	សរុបរួម គិតជាពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រំលស់	៤.៣៧៣.១៤៨ (៦៦.២៥៣)	១៥.៨៧៨.៣៨២ (១.០៥៤.៣៤០)	៧០៨.៣០៨ (១២.១៩៧)	២០.៩៥៩.៨៣៨ (១.១៣២.៧៩០)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ (មិនបានធ្វើសវនកម្ម)	៤.៣០៦.៨៩៥	១៤.៨២៤.០៤២	៦៩៦.១១១	១៩.៨២៧.០៤៨
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ រំលស់	៤.៤១១.២៦៥ (៣៨.១១៧)	១៧.៩៨៧.០៦១ (២.១០៨.៦៧៩)	៧៣២.៧០៣ (២៤.៣៩៥)	២៣.១៣១.០២៩ (២.១៧១.១៩១)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)	៤.៣៧៣.១៤៨	១៥.៨៧៨.៣៨២	៧០៨.៣០៨	២០.៩៥៩.៨៣៨

៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់របស់អតិថិជន	៦៣.១៦៥.៣៨៣	៦០.៨១៤.២៦២
ប្រាក់ធានាប្រតិបត្តិការ	-	៤.៥៨៤.៦១៧
	<u>៦៣.១៦៥.៣៨៣</u>	<u>៦៥.៣៩៨.៨៧៩</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	៤០.៥៦៧.២៦៤	១៣.៤០១.៧៦៦
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	៦.៣៣៣.៥៦៧	៨.២៦១.៦៨០
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	២៨.៨០៧.៤៦១	២៥.២៩៤.៧៤៧
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	១.២៩៥.១០៧	១.២៩៥.១០៧
ប្រាក់ធានាប្រតិបត្តិការ	៦៧.៣៦៤	៦៧.៣៤៥
ភាគលាភដែលត្រូវបង់	៣៦.០៩០.៣៨៤	២២.៩៧១.៣៤៣
ទឹកប្រាក់ជំពាក់អ្នកជាប់កិច្ចសន្យា	-	១១៣.០៦៦.៨៨៥
ពន្ធត្រូវបង់ផ្សេងៗ	១.០៧៦.៨២៩	១៦២.៤៦៨
ប្រាក់បង្គរអតីតភាពការងារ	៦.៦៨៣.៧៣៥	៧.៤៥៧.៤៦៥
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	១២.១៧១.២២៩	៤.៦៨២.៥២៧
	<u>៩២.៥២៥.៦៧៤</u>	<u>១៨៣.២៥៩.៥៦៧</u>
	<u>១៣៣.០៩២.៩៣៨</u>	<u>១៩៦.៦៦១.៣៣៣</u>
	<u>១៩៦.២៥៨.៣២១</u>	<u>២៦២.០៦០.២១២</u>

១០. កិច្ចសន្យាទ្រព្យសកម្ម និងបំណុល

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	២.៩៧០.៩៨០	២.៩១៦.៧១៦
ចំណូលបង្កើតការលក់ទឹកស្អាត	២៩.៨៤៨.៨២៩	១០.៤០៤.៣៦៧
	<u>៣២.៨១៩.៨០៩</u>	<u>១៣.៣២១.០៨៣</u>
កិច្ចសន្យាបំណុល		
ចំណូលមិនទាន់សម្រេច	(៥.២៧៨)	(៥.២៧៨)
ចំណូលពន្យា	(២.៤៤៩.៩០៦)	(២.៨៧០.៩៨២)
	<u>(២.៤៥៥.១៨៤)</u>	<u>(២.៨៧៦.២៦០)</u>
	<u>៣០.៣៦៤.៦២៥</u>	<u>១០.៤៤៤.៨២៣</u>

១១. ភាគលាភត្រូវបង់

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានតម្លៃ២៣០រៀលក្នុងមួយភាគហ៊ុន និងមានភាគលាភសរុបចំនួន ២០ពាន់លានរៀល។

១២. ចំណូលការប្រាក់ - សុទ្ធ

	មិនបានធ្វើសវនកម្ម			
	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ គិតជាពាន់រៀល	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០១៩ គិតជាពាន់រៀល	សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ គិតជាពាន់រៀល	សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០១៩ គិតជាពាន់រៀល
ចំណូលហិរញ្ញវត្ថុ:				
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	២៧៩.៣៦៣	៨៣.១៤០	៥១១.៤៧១	៣០៧.៦៣៤
- ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	១៣២.៩៣៣	-	២.៤១២.២៧៣	២.៦២៨.០៥៣
- ចំណូលការប្រាក់ពីឥណទានផ្តល់ឲ្យរដ្ឋាករទឹក ខេត្តពោធិ៍សាត់	-	៦៣០	-	១.៧២១
	<u>៤១២.២៩៦</u>	<u>៨៣.៧៧០</u>	<u>៥១៣.៧៤៤</u>	<u>៣.១៣៧.៤០៨</u>
ចំណាយការប្រាក់:				
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(១.២០៧.៤០១)	(២.៥១៤.៤៣៥)	(២.៣២០.៣០១)	(៥.០៣៦.៦៩០)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	(៤.៣៦៧.៣៣០)	(៥.៣៧៣.៤៣១)	(៤.៨៣៤.៥៣៥)	(៥.៣៧៣.៤៣១)
- ចំណាយការប្រាក់ដែលបានធ្វើមូលធនកម្មលើ ទ្រព្យសកម្មដែលមានគ្រប់គ្រាន់	៨៨០.៥១៧	៦៧១.៦៦២	១.៦៤៥.៣១៧	១.៣១៧.៣១១
	<u>៤.៦៩៤.២១៤</u>	<u>(៧.២១៦.២០៤)</u>	<u>(៥.៥០៩.៥១៩)</u>	<u>(៩.០៩២.៨១០)</u>
ចំណូលការប្រាក់សុទ្ធ	<u>(៤.២៨១.៩១៨)</u>	<u>(៧.១៣២.៤៣៤)</u>	<u>(២.៥៨៥.៧៧៥)</u>	<u>(៦.១៥៥.៤០២)</u>

១៥. ប្រតិបត្តិការនាគីណាត់វិនិយោគ

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាបាលកិច្ចការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	គិតជាពាន់រៀល	គិតជាពាន់រៀល
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		
ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	៣.៤០៥.៨៥៧	៤.៩១៨.៣៤៦
រដ្ឋាករទឹកខេត្តពោធិ៍សាត់		
ការប្រាក់ដែលទទួលបានលើឥណទាន	-	១.៧២១
	-	-

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ
អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់ដំណាច់កំឡុងបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	គិតជាពាន់រៀល	គិតជាពាន់រៀល
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	១.១៧៥.២១៨	១.០៧៣.៣៩៣

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អដែលអាចកើតឡើង ដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីពាណិជ្ជកម្មទទួលពីអតិថិជនតែម្នាក់ៗ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេល ១ខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានអោយទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារហើយសំខាន់ជាងនេះទៀត គឺរក្សាអោយបានការលាយឡំគ្នារបស់អត្រាថេរ និងអត្រាអថេររបស់កម្ចីដោយប្រុងប្រយ័ត្ន។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ ដេរីវេទីវ ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៧. ចំណាយជាប់កិច្ចសន្យា

នៅចុងត្រីមាសនៃការិយបរិច្ឆេទហិរញ្ញវត្ថុនេះ រ.ទ.ស.ភបានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៤៨៧.០៥២.៣៨២	៧១៥.៦៥០.១៨១
សេវាផ្តល់ការប្រឹក្សាយោបល់	១៣.៨០៤.៥០០	៦៩៩.០១៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.០៦១	១.០៥៦
	<u>៥០០.៨៥៧.៩៤៣</u>	<u>៧១៦.៣៥០.២៥១</u>

១៨. ព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេលនៃរបាយការណ៍

អង្គការសុខភាពពិភពលោកបានប្រកាសថាជម្ងឺឆ្លងវីរុសកូរ៉ូណា (“កូវីដ-១៩”) ជាជម្ងឺរាតត្បាតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ផ្អែកលើការវាយតម្លៃ និងព័ត៌មានដែលមាននៅក្នុងការិយបរិច្ឆេទនៃការអនុញ្ញាតរបាយការណ៍ហិរញ្ញវត្ថុ។ រ.ទ.ស.ភ មានលំហូរសាច់ប្រាក់គ្រប់គ្រាន់ និងឥណទានមិនទាន់ដកសម្រាប់បំពេញតម្រូវការសន្ទនីយភាពរបស់ខ្លួននៅក្នុងរយៈពេល ១២ ខែបន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍។ រ.ទ.ស.ភ មិនបានរំពឹងថានឹងមានការរំខានដល់ការផ្គត់ផ្គង់ និងបន្តតាមដានថវិកា និងតម្រូវការប្រតិបត្តិការរបស់ខ្លួន។